



ថ្ងៃ ១៧ ៣១១០ ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០១៩

**សេចក្តីណែនាំ
ស្តីពី**

**នីតិវិធីនៃការដាក់ពាក្យស្នើសុំការទទួលស្គាល់ ការប្រើប្រាស់វិក្កយបត្រ និងកាតព្វកិច្ចពន្ធមួយចំនួន
របស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម**

អនុលោមតាមប្រកាសលេខ ៥៩៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីការទទួលស្គាល់ និង កាតព្វកិច្ចពន្ធមួយចំនួនរបស់ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពនៃការអនុវត្តកាតព្វកិច្ចពន្ធមួយចំនួន និងនីតិវិធីនៃការស្នើសុំលិខិតបញ្ជាក់ ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើមឱ្យបានច្បាស់លាស់ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមធ្វើការណែនាំដូចខាងក្រោម៖

១. នីតិវិធីនៃការស្នើសុំលិខិតបញ្ជាក់ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម

- ក. សហគ្រាសទាំងឡាយ ដែលបានបំពេញកិច្ចការទទួលស្គាល់ជាភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាម សហគ្រាសដើម ដូចមានចែងក្នុងប្រការ ៤ នៃប្រកាសលេខ ៥៩៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវដាក់ “ពាក្យស្នើសុំលិខិតបញ្ជាក់ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម” តាមទម្រង់ដូចមានភ្ជាប់ក្នុងឧបសម្ព័ន្ធ១ នៃសេចក្តីណែនាំនេះ នៅ អគ្គនាយកដ្ឋានពន្ធដារ។
- ខ. ក្នុងករណីភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម មានសហគ្រាសដើមច្រើនជាងមួយ ភ្នាក់ងារអាចដាក់ “ពាក្យស្នើសុំលិខិតបញ្ជាក់ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម” តែ មួយលើក ដោយគ្រាន់តែភ្ជាប់នូវព័ត៌មានសហគ្រាសដើមនីមួយៗ។ ភ្នាក់ងារអាចស្នើសុំដាក់ពាក្យធ្វើ បច្ចុប្បន្នភាពលិខិតបញ្ជាក់ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម ប្រសិនបើភ្នាក់ងារមាន បន្ថែម ឬលុបចោលសហគ្រាសដើម។
- គ. ចំពោះឯកសារភ្ជាប់ក្នុងការដាក់ពាក្យស្នើសុំការទទួលស្គាល់ជាភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាស ដើម ត្រូវអនុវត្តតាមប្រការ ៥ នៃប្រកាសលេខ ៥៩៧ សហវ.ប្រក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ របស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

២. អំពីការចេញវិក្កយបត្រ និងការចេញលិខិតប្រគល់ទទួលទំនិញ

- ក. នៅពេលផ្គត់ផ្គង់ទំនិញសេវាឱ្យអតិថិជន ភ្នាក់ងារផ្គត់ផ្គង់ទំនិញសេវាក្នុងនាមសហគ្រាសដើម ត្រូវ មានកាតព្វកិច្ចប្រើប្រាស់វិក្កយបត្រ តាមជម្រើសដូចខាងក្រោម៖
 - ក១. វិក្កយបត្ររបស់ភ្នាក់ងារផ្ទាល់ ត្រូវអនុវត្តដូចខាងក្រោម៖
 - ត្រូវរំលេចឈ្មោះសហគ្រាសដើម នៅលើវិក្កយបត្រ
 - ប្រើប្រាស់វិក្កយបត្រតាមខ្សែដាច់ដោយឡែកពីគ្នា ចំពោះភ្នាក់ងារដែលមានសហគ្រាសដើមច្រើន

- សហគ្រាសដើម ត្រូវមានកាតព្វកិច្ចតាមដាន និងទទួលខុសត្រូវនូវរាល់ការចេញវិក្កយបត្ររបស់ភ្នាក់ងារនីមួយៗរបស់ខ្លួន។

ក២. វិក្កយបត្ររបស់សហគ្រាសដើម ត្រូវអនុវត្តដូចខាងក្រោម៖

- សហគ្រាសដើមត្រូវផ្តល់វិក្កយបត្រតាមខ្សែដាច់ដោយឡែកពីគ្នា ទៅតាមភ្នាក់ងារនីមួយៗ
- សហគ្រាសដើម អាចប្រើតួអក្សរនៅពីខាងមុខលេខលំដាប់វិក្កយបត្រសម្រាប់សម្គាល់ភ្នាក់ងាររបស់ខ្លួន ដែលទទួលស្គាល់ដោយអត្តនាយកដ្ឋានពន្ធដារ និងត្រូវមានលំដាប់លេខរៀងវិក្កយបត្រតាមស្តង់ដារតែមួយប៉ុណ្ណោះ ចំពោះភ្នាក់ងារនីមួយៗ (ឧទាហរណ៍៖ សហគ្រាសដើមមានភ្នាក់ងារ៣គឺ ក្រុមហ៊ុន ABC Co., Ltd. ក្រុមហ៊ុន NTS Co., Ltd. និងក្រុមហ៊ុន XYZ Co., Ltd. ដូច្នេះ សហគ្រាសដើមអាចផ្តល់វិក្កយបត្រជូន៣ខ្សែផ្សេងគ្នា ចំពោះក្រុមហ៊ុន ABC Co., Ltd. គឺ៖ ABC-0001, ABC-0002, ABC-0003... ក្រុមហ៊ុន NTS Co., Ltd. គឺ៖ NTS-0001, NTS-0002, NTS-0003... ក្រុមហ៊ុន XYZ Co., Ltd. គឺ៖ XYZ-0001, XYZ-0002, XYZ-0003...)
- សហគ្រាសដើមត្រូវមានកាតព្វកិច្ចគ្រប់គ្រង តាមដាន និងទទួលខុសត្រូវចំពោះការប្រើប្រាស់វិក្កយបត្ររបស់ភ្នាក់ងារដែលបានផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម។

- ក្នុងករណីដែលភ្នាក់ងារមានប្រតិបត្តិការផ្គត់ផ្គង់ធម្មតាផ្សេងទៀតក្រៅពីការផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម ភ្នាក់ងារត្រូវចេញវិក្កយបត្រដាច់ដោយឡែកពីចំណុច ក ខាងលើ។
- ភ្នាក់ងារត្រូវចេញវិក្កយបត្រអាករ លើកម្រៃជើងសាផ្គត់ផ្គង់ទំនិញឬសេវាឱ្យសហគ្រាសដើម។ សហគ្រាសដើម ត្រូវបានអនុញ្ញាតឱ្យដាច់ណាទានអាករលើធាតុចូលនូវអាករលើតម្លៃបន្ថែមដែលបានបង់ទៅឱ្យភ្នាក់ងារ។
- ចំពោះការប្រើប្រាស់វិក្កយបត្រដូចមានចែងក្នុងចំណុច ក និងខ ខាងលើ សហគ្រាសដើម និងភ្នាក់ងារត្រូវអនុវត្តតាមវិធាននៃការប្រើប្រាស់វិក្កយបត្រដូចមានចែងក្នុងសេចក្តីណែនាំផ្សេងៗ របស់អត្តនាយកដ្ឋានពន្ធដារ ដែលមានជាធរមាន។
- រាល់ការប្រើប្រាស់វិក្កយបត្រតាមជម្រើសណាមួយក៏ដោយ សហគ្រាសដើមត្រូវមានលិខិតប្រគល់ទទួលទំនិញ និងឯកសារគាំទ្រផ្សេងៗទៀត ដើម្បីបញ្ជាក់អំពីការប្រគល់ទទួលទំនិញ រវាងសហគ្រាសដើមនិងភ្នាក់ងារ ដែលប្រើប្រាស់សម្រាប់គាំទ្រដល់ការគ្រប់គ្រងសន្និធិ។

៣. កាតព្វកិច្ចនៃការដាក់លិខិតប្រកាសពន្ធ

ក. កាតព្វកិច្ចរបស់ភ្នាក់ងារ

សម្រាប់គោលដៅនៃការផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម ភ្នាក់ងារត្រូវមានកាតព្វកិច្ចដូចខាងក្រោម៖

- ដាក់លិខិតប្រកាសនិងបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ លើមូលដ្ឋានកម្រៃជើងសាដែលបានពីការផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម និងពន្ធអាករដទៃទៀត តាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន
- ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធនៅពេលដាក់លិខិតប្រកាសពន្ធប្រចាំខែនូវ តារាងលម្អិតអំពីការផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើមនីមួយៗដាច់ដោយឡែកពីគ្នា តាមទម្រង់ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ២ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់
- ត្រូវដាក់ជូនរដ្ឋបាលសារពើពន្ធជារៀងរាល់ត្រីមាសនូវ បញ្ជីចលនាសន្និធិតាមសហគ្រាសដើមនីមួយៗដាច់ដោយឡែកពីគ្នា តាមទម្រង់ដូចមានភ្ជាប់ជូនក្នុងឧបសម្ព័ន្ធ៣ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់។



ខ. កាតព្វកិច្ចរបស់សហគ្រាសដើម

សម្រាប់គោលដៅនៃការផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម សហគ្រាសដើមត្រូវមានកាតព្វកិច្ចដាក់លិខិតប្រកាសនិងបង់ប្រាក់រំដោះពន្ធលើប្រាក់ចំណូល អាករលើតម្លៃបន្ថែម អាករពិសេស អាករបំភ្លឺសាធារណៈ ពន្ធអាករដទៃទៀត (ប្រសិនបើមាន) និងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ លើមូលដ្ឋានវិក្កយបត្រនៃការផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើមដែលបានចេញដោយភ្នាក់ងារ និងវិក្កយបត្រនៃការផ្គត់ផ្គង់ទំនិញឬសេវាដែលបានចេញដោយសហគ្រាសដើមខ្លួនឯង និងពន្ធអាករដទៃទៀតតាមច្បាប់និងបទប្បញ្ញត្តិស្តីពីពន្ធដារជាធរមាន។

សហគ្រាសដើមត្រូវចេញវិក្កយបត្រដាច់ដោយឡែកពីគ្នារវាងការលក់ផ្ទាល់ខ្លួន និងការលក់ដោយភ្នាក់ងារ ព្រមទាំងត្រូវកាត់ត្រាវិក្កយបត្រទាំងនោះក្នុងទិន្នន័យប្រព័ន្ធដែលត្រូវភ្ជាប់មកជាមួយនឹងលិខិតប្រកាសពន្ធប្រចាំខែ។

៤. ក្នុងករណីដែលសហគ្រាសធ្វើការផ្គត់ផ្គង់ទំនិញឬសេវាដោយគ្មានលិខិតបញ្ជាក់ការទទួលស្គាល់ជាភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើមពីអគ្គនាយកដ្ឋានពន្ធដារ សហគ្រាសនោះនឹងត្រូវចាត់ទុកថាកំពុងធ្វើប្រតិបត្តិការផ្គត់ផ្គង់ទំនិញឬសេវាដោយខ្លួនឯង (មិនមែនជាភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម) ហើយត្រូវបង់ពន្ធអាករលើមូលដ្ឋានចំណូលដុលដែលសហគ្រាសនោះបានផ្គត់ផ្គង់ទៅឱ្យអតិថិជន។

អគ្គនាយកដ្ឋានពន្ធដារសង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រីជាអភិបាល បណ្តាធិការ ឬកម្មសិទ្ធិករក្រុមហ៊ុនសហគ្រាសទាំងអស់ដែលជាភ្នាក់ងារផ្គត់ផ្គង់ទំនិញឬសេវាក្នុងនាមសហគ្រាសដើម ពិតជាយកចិត្តទុកដាក់ និងសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។


ប្រតិភូរាជរដ្ឋាភិបាល
នាយកដ្ឋានពន្ធដារ
នៃអគ្គនាយកដ្ឋានពន្ធដារ

គង់ វិបុល

ឈ្មោះសហគ្រាសដើម៖.....

VATTIN:

ឈ្មោះភ្នាក់ងារ៖.....

VATTIN:

អាសយដ្ឋានភ្នាក់ងារ៖.....

បញ្ជីចលនាសន្លឹកប្រចាំត្រីមាសទី.....ឆ្នាំ.....

Inventory Movement Listing

ល.រ.	បរិយាយ	បរិមាណ							
		សន្លឹកដើមគ្រា		សន្លឹកចូល		សន្លឹកចេញ		សមតុល្យ	
No.	DESCRIPTION	Beginning Balance		Stock In		Stock Out		Balance	
		I1		I2		I3		I4 = I1 + I2 - I3	
1	ស្រាបៀរ A	1,000	កែស		កែស		កែស		កែស
2	ស្រាបៀរ B	800	កែស		កែស		កែស		កែស
3	ស្រាបៀរ C	500	កែស		កែស		កែស		កែស
.....									

ថ្ងៃទី ខែ ឆ្នាំ

អភិបាលក្រុមហ៊ុន

អាសយដ្ឋានភ្នាក់ងារ៖.....

VATTIN:

(តារាងឧបសម្ព័ន្ធ២)

តារាងលម្អិតអំពីការលក់ប្រចាំខែ.....ឆ្នាំ.....

Detail Sales Table

[illegible]

សម្គាល់៖

- បើអ្នកទិញ ជាបុគ្គលជាប់អាករ ត្រូវបំពេញប្រអប់ (T4)